



- 🚺 ្ ចុចពាក្យ More
- 🞱 🕘 ចុចពាក្យ My Account
- 🗿 🛛 បញ្ចូល PIN Code ៤ ខ្ទង់
- 💁 ចុចពាក្យ៍ Open Digital Savings Account
- 🖲 ្ ចុចពាក្យ Yes
- 📵 🛛 បញ្ចូលព័ត៌មានតម្រូវនានា ដើម្បីបើកគណនីឌីជីថល
- T<sub>→</sub> ធីក (√) លើពាក្យ I Accept the Terms and Conditions មានន័យថាលោកអ្នកយល់ព្រមលក្ខខណ្ឌនៃការបើកគណនីឌីជីថល
- 🖲 ្ ចុចពាក្យ Submit ប្រព័ន្ធនឹងបង្ហាញថា

Digital Banking Account Application Completed មានន័យថាការស្នើសុំបើកគណនីឌីជីថលរបស់លោក អ្នកបានបំពេញជោគជ័យ។ ព័ត៌មានលម្អិតរបស់អ្នកនឹង ត្រូវបានត្រួតពិនិត្យដោយក្រុមការងាររបស់ អិលអូអិលស៊ី។ ចុចពាក្យ Close ដើម្បីបញ្ចប់ប្រតិបត្តិការ។

(\$10 al @)		10.24	dD ht*	
iPay		< P55	i Code	
法付款款法				
Your Introducer Code : 734 Invite		Please enter PIN	to view Accounts.	
	2			
		1 3	23	
Contact IPby Terrs and Conditions		4 :	5 6	3
		7 0		
E> Logeut		/ 0	0 9	
in i	1	C (		
0.00				
K My Accounts		K My Ac	counts	
< My Accounts		K My Ac Are you sure you w	counts and to open a Digital inh LOUC Cambodu	
K My Accounts		Stell Vita Are you turk you o Senings Account w Yes	Te difference and the second s	5
K My Accounts		Are you sure you w Bavinga Account w Yes Cick tre and r	To De counts and to open a Digital rith LOLC Cambodia No	5
My Accounts      My Accounts      Gick to add Bank Account.      Add Bank Account		Station of the second s	To Development a Digital nth LOLC Cambodia No Institutionation	5
My Accounts      My Accounts      Gick to add bank account.      Add Bank Account      Open Digital Savings Account      Open Digital Savings Account	4	Are you sure you w Servings Account w Ves Cick to aveid Cick to aveid Account w Cick to aveid Cick to aveid Open Digstal	Tell: counts and to open a Digital inti LOLC Cambolia No anti account.	5